


ល្បែងគូសតាមស្នាមបច្ចុប្បន្នកញ្ជ្រៀងនិង ផាត់ពណ៌

សាលាមត្តេយ្យ ថ្នាក់កម្រិត

ឈ្មោះ : កាលបរិច្ឆេទ



ស្កេន QR Code




ល្បែងផ្គុំផ្គងលេខតាមខ្សែឥន្ទធនូទៅវិញទៅមក និងផាត់ពណ៌។

សាលាមត្តេយ្យ ថ្នាក់កម្រិត

ឈ្មោះ កាលបរិច្ឆេទ



ស្កេន QR Code



	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	១

	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	០
	+		=	១	១

ល្បែងជាត់ពណ៌វិដ្តឥន្ទធនុ

សាលាមត្តេយ្យ



ថ្នាក់កម្រិត

ឈ្មោះ

កាលបរិច្ឆេទ



ស្កេន QR Code



រកចំណុចខុសគ្នាចំនួនដប់ រវាងរូបទាំងពីរ និងគូររូបដំណើរការភាពនោះ



ស្កេន QR Code

សាលាមត្តេយ្យ

ថ្នាក់កម្រិត

ឈ្មោះ:

កាលបរិច្ឆេទ





រកចំណុចខុសគ្នាចំនួនប្រាំមួយ រវាងរូបទាំងពីរ និងគូររង្វង់លើរូបភាពនោះ



ស្កេន QR Code

សាលាមត្តេយ្យ ថ្នាក់កម្រិត

ឈ្មោះ : កាលបរិច្ឆេទ



រកចំណុចខុសគ្នាចំនួនប្រាំមួយ រវាងរូបទាំងពីរ និងគូររូបដំណើរការភាពនោះ



ស្កេន QR Code

សាលាមត្តេយ្យ ថ្នាក់កម្រិត

ឈ្មោះ : កាលបរិច្ឆេទ



រកចំណុចខុសគ្នាចំនួនបួន រវាងរូបទាំងពីរ និងគូររូបដ៏លើសប្បភាពនោះ



ស្កេន QR Code

សាលាមត្តេយ្យ ថ្នាក់កម្រិត

ឈ្មោះ កាលបរិច្ឆេទ



ល្បែងដាត់ពណ៌តន្ត្រី

សាលាមត្តេយ្យ








ថ្នាក់កម្រិត

ឈ្មោះ:

កាលបរិច្ឆេទ



ស្កេន QR Code



ល្បែងផាត់ពណ៌តន្ត្រី

សាលាមត្តេយ្យ







ថ្នាក់កម្រិត

ឈ្មោះ:

កាលបរិច្ឆេទ



ស្កេន QR Code



ល្បែងដាត់ពណ៌តន្ត្រី

សាលាមត្តេយ្យ












ថ្នាក់កម្រិត

ឈ្មោះ:

កាលបរិច្ឆេទ



ស្កេន QR Code



ល្បែងផ្គត់៣ណ៍តន្ត្រី

សាលាមត្តេយ្យ

ថ្នាក់កម្រិត

ឈ្មោះ:

កាលបរិច្ឆេទ



ស្កេន QR Code

